

សេចក្តីថ្លែងការណ៍រួម

ស្តីពី

ស្តីឱ្យមានការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ និងផ្សព្វផ្សាយជាសាធារណៈ អំពីករណីអាជ្ញាធរហុនកុងយាត់បានឈើកម្រដាច ២១១តោន

ដែលនាំចេញពីប្រទេសកម្ពុជា

រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១

សមាគម សហជីព អង្គការសង្គមស៊ីវិល សកម្មជនបរិស្ថាន ប្រជាពលរដ្ឋ និងអ្នកវិទ្យាសាស្ត្រ អន្តរជាតិ ពិតជាមានក្តីកង្វល់ជាខ្លាំង ក្រោយបានឃើញការចុះផ្សាយសេចក្តីប្រកាសព័ត៌មានរបស់ នាយកដ្ឋានគយ និងរដ្ឋករនៃរដ្ឋាភិបាលរបស់តំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង ផ្សាយឱ្យដឹងថា បានរឹបអូសកំណាត់ឈើប្រភេទឈើកម្រដិតផុតពូជ និងមានតម្លៃ ចំនួន ២១១ តោន ដែលមានតម្លៃ ប្រមាណ ១,១លានដុល្លារហុងកុង ឬស្មើនឹង ១៤០,០០០ ដុល្លារសហរដ្ឋអាមេរិក។ កំណាត់ឈើដែល ត្រូវបានរឹបអូសនេះ ត្រូវមន្ត្រីគយហុងកុង បានរកឃើញពីក្នុងទូកទឹកដីចំនួន ៧ទូ ក្រោយបានទម្លាក់ ក្នុងបរិវេណការិយាល័យគយ Kwai Chung និង Tsing Yi នៅចម្លោះថ្ងៃទី២៩ ខែមេសា ដល់ ថ្ងៃទី០ ៥ ខែឧសភា ឆ្នាំ២០២១។ ការរឹបអូសនេះ ត្រូវបានចាត់ទុកថា ជាការរឹបអូសកំណាត់ឈើប្រភេទរុក្ខ ជាតិកម្រ និងមានតម្លៃដ៏ធំបំផុត ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

ការរកឃើញកំណាត់ឈើដ៏មានតម្លៃដែលនាំចេញពីប្រទេសកម្ពុជានេះ ទន្ទឹមនឹងការរកឃើញ របស់អង្គការគំនិតផ្តួចផ្តើមសាកលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បានរកឃើញថាប្រទេសកម្ពុជា បាន បាត់បង់គម្របព្រៃឈើប្រមាណ ៥៥៧.០០០ ហិកតា ដែលស្មើនឹងប្រមាណ ១១,៧% នៃតំបន់ការ ពារធម្មជាតិរបស់កម្ពុជាក្នុងចន្លោះពីឆ្នាំ២០០១ ដល់២០១៨ នៅក្នុងតំបន់ការពារធម្មជាតិ ហើយ សកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិលកំពុងរងការរឹតត្បិតក្នុងការចូលរួមកិច្ចការពារបរិស្ថានពី សំណាក់អាជ្ញាធរ។

នៅក្នុងបទសម្ភាសន៍របស់កាសែតភ្នំពេញប៉ុស្តិ៍¹កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ឯក ឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រង សាខុន បានបញ្ជាក់ថា ទាំងសម្តេចនាយករដ្ឋមន្ត្រី និងឯកឧត្តម ផ្ទាល់គឺ បានប្រកាសឱ្យផ្អាកការនាំចេញឈើទៅកាន់ទីផ្សារអន្តរជាតិ និងពិភពលោកជាយូរឆ្នាំមកហើ យ។ ក្រៅពីនេះក៏មានការបញ្ជាក់បន្ថែមតាមរយៈសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថារយៈពេល ៥ឆ្នាំមកហើយ ដែលក្រសួងពុំ ដែលបានរៀបចំឯកសារឱ្យក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញប្រភេទឈើរងការគំរាមកំហែង ទៅកាន់ទីក្រុងហុងកុង ឬក្រៅប្រទេសនោះឡើយ។ នៅក្នុងសេចក្តីប្រកាសដដែលនោះ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានសង្កត់ធ្ងន់ផងដែរថា បើសិនមានករណីនាំចេញមែននោះគឺជា ការរត់ពន្ធឈើខុសច្បាប់។ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបញ្ជាក់ថានឹងធ្វើការស៊ើប

¹ <https://bit.ly/2R9BEbV>

អង្កេតចំពោះករណីនេះ ដើម្បីកំណត់អ្នកពាក់ព័ន្ធឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។ ជុំវិញបញ្ហាគ្រប់ ពន្ធលើខុសច្បាប់តាមការអះអាងរបស់ក្រសួងខាងលើ បង្កឲ្យមានករណីមន្ទិលសង្ស័យជាច្រើនអំពីវិធី សាស្ត្ររត់ពន្ធលើដីច្រើនសន្លឹកសន្លាប់ចេញពីកម្ពុជាដោយសុវត្ថិភាព និងបុគ្គលពាក់ព័ន្ធករណីនេះ។

អនុលោមតាមអនុក្រឹត្យលេខ ១៣១ អ.ន.ក្រ.ប.ក ស្តីពី យថាប្រភេទផល អនុផលព្រៃឈើ អនុញ្ញាតឱ្យនាំចេញ-នាំចូល ត្រង់មាត្រា២ បានចែងពីប្រភេទយថាប្រភេទផល អនុផលព្រៃឈើ អនុញ្ញាតឱ្យនាំចេញ លើកលែងនូវលើប្រណិត និងមាត្រា៣ បានចែងពីប្រភេទលើដែលត្រូវបាន ហាមនាំចេញរួមមាន៖ ១- ឈើហ៊ុប ទោះបីបកសំបក ឬទាំងសំបក ២- ឈើអារសុទ្ធសាធ ៣- ឈើ ជ្រុងដែលមានកម្រាស់លើសពី ២៥ ស.ម ទោះបីបានឈូសហើយក៏ដោយ ៤- ប្រេងម្រះព្រៅ វល្លី រមៀត និងម្សៅវល្លីរមៀត និង ៥- អុស និងធូងឈើ ដែលមានប្រភពពីព្រៃធម្មជាតិ។

យើងខ្ញុំទាំងអស់គ្នា សមាគម សហជីព អង្គការសង្គមស៊ីវិល សកម្មជនបរិស្ថាន ប្រជាពលរដ្ឋ និងអ្នកវិទ្យាសាស្ត្រអន្តរជាតិ ស្នើសុំឱ្យមានការស៊ើបអង្កេតលើករណីនេះ ឱ្យបានហ្មត់ចត់ជាទីបំផុត ដើម្បីឈានទៅរកការកំណត់អ្នកពាក់ព័ន្ធនឹងការនាំចេញឈើដោយខុសច្បាប់ ការកាប់បំផ្លាញ និងអ្នក ដែលគប់គិតនិងការកាប់បំផ្លាញព្រៃឈើ ដែលជាសម្បត្តិជាតិ សម្បត្តិមនុស្សជាតិមកធ្វើជាប្រយោជន៍ ផ្ទាល់ខ្លួន ឱ្យទទួលខុសត្រូវចំពោះមុខច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាដែលមានជាធរមាន។

ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម៖

- លោក ហេង គឹមហុង ៖ 096 788 83 68
ប្រធានផ្នែកកម្មវិធី ស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា (CYN)
- លោក សាន់ ម៉ាឡា ៖ 015 998 555
មន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា (CYN)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ សមាគម សហជីព អង្គការសង្គមស៊ីវិល និងសហគមន៍៖

1. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
2. អង្គការសមធម៌ (EC)
3. បណ្តាញអ្នកការពារបរិស្ថានអាស៊ីប៉ាស៊ីហ្វិក (APNED)
4. មជ្ឈមណ្ឌលសម្រាប់ក្តីកង្វល់បរិស្ថាន - ហ្វីលីពីន
5. មជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព (SCODE)
6. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
7. គណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
8. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
9. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
10. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
11. Community Resouce Center (Vietnam)
12. Vikas Adhyayan Kendra (India)

13. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
14. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
15. សហភាពផ្ទះសាមគ្គី (SH)
16. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
17. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC-Cambodia)
18. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
19. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
20. អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)
21. បណ្តាញសហគមន៍ព្រៃឡង់
22. សហគមន៍ជនជាតិដើមភាគតិចកួយ ឃុំប្រមេរ ខេត្តព្រះវិហារ
23. សហគមន៍ព្រៃឈើភ្នំបាក់ ខេត្តក្រចេះ
24. សហគមន៍ព្រៃឈើភ្នំសេះ ខេត្តក្រចេះ
25. សហគមន៍ព្រៃឈើអូរកក់ ខេត្តក្រចេះ
26. សហគមន៍ព្រៃឈើប៉ារ៉ៃ ខេត្តក្រចេះ
27. សហគមន៍ព្រៃឈើរលួស ខេត្តក្រចេះ
28. ក្លឹបមិត្តអ្នកអានសៀវភៅ (RFC)
29. ក្រុមយុវជនកម្មវិធីសប្បុរសធម៌កម្ពុជា (CEC)
30. ក្លឹបយុវជន យេនឌ័រ បរិស្ថាន ផ្លូវចិត្ត (GEM)
31. Walhi Kalimantan Tengah (Indonesia)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ សកម្មជន ប្រជាពលរដ្ឋ សិស្ស និងនិស្សិត៖

1. Mr. Sompong Asakit Independent Researcher
2. Hom, a young human rights and environmental activist
3. Aristoteles Viana, Deputy director IEPA, Macapa, Amapa, Brazil
4. Christopher Taylor, Kansas University, U.S.A
5. Derek Charlwood, University Nova Lisbon, Portugal
6. Epstan Dos Santos Doumany, Macapa University, Amapa, Brazil
7. Fhazan Rupei, Law dept, Beijing University, China
8. Frédéric Bourdier, IRD/University of Paris Panthéon Sorbonne, France
9. Guy Morineau, Consultant in Epidemiology, Paris, France
10. Hart N. Feuer, Kyoto University, Japan
11. Ida Theilade, University of Copenhagen, Danmark
12. Isabel Mitsue Shimizu, Londrina University, Brazil
13. Jacques Ivanoff, CNRS France, Myanmar
14. Jiwon Park, Busan University, South- Korea
15. Kausilia Karthikeyan, Pondicherry University, India
16. Maxime Boutry, UMR Paloc IRD, Myanmar/France

17. Miguel Alexandre Barreiro-Laredo, IE University, Spain
18. Mony Pen, Minnesota University, U.S.A.
19. Pascal Lemonier, Poitiers University, France
20. Phasy Res, Sorbonne Paris 1 University, France
21. PK Das, honorary director VCDC Pondicherry, India
22. Roberto Araujo, Museu Emilio Goeldi, Belém, Para, Brazil
23. Roberta Valenti, Université Paris 1 Panthéon Sorbonne, France
24. Rosa Elizabeth Acevedo Marin, Universidade Federal do Pará, Brazil
25. Sawmi Mhar, Washington University, U.S.A.
26. Tamizhkalaiarasi Karthikeyan, IFP Pondicherry, India
27. Xiao He, Beijing University, China
28. Xiao Lei, Beijing University, China
29. សមណនិស្សិត ហ៊ុន ចាន់មករា
30. លោក កិន សាវ៉ៃ
31. លោក ង៉ាន់ បញ្ញា
32. លោក ពុជ កុលកា
33. លោក អាឡិចហ្គុនសាឡេស ដេវីដសុន
34. លោក ស្វាម ក្រឹម
35. កញ្ញា រួន ស្រីលក្ខ
36. កញ្ញា វ៉ាន់ ស្រីវត្ត
37. កញ្ញា ខេមរា រស្មី
38. លោក វ៉ែន សុភាព
39. កញ្ញា កង សុវណ្ណមន្តី
40. លោក ឌុល ខិត
41. លោក ខេង វ៉ាន់និត
42. កញ្ញា យន កញ្ញា
43. កញ្ញា បូ វិទ្ធីមុនី
44. កញ្ញា អំ បូរ៉ាយ
45. កញ្ញា នុត ជិ
46. កញ្ញា វិន រចនា
47. កញ្ញា វ៉ាន សុខនី
48. កញ្ញា អួន ស្រីមុំ
49. កញ្ញា ថេន រតនា
50. លោក ហៀង ស៊ីហៃរ

51. កញ្ញា ប៉ាញ ចិន្តា
52. កញ្ញា ខន ដានីត្តា
53. កញ្ញា ជុំ សុខចាន់
54. កញ្ញា វិទ្ធិ រ៉ានី
55. កញ្ញា ងិន ហេង
56. លោក ប៉ន ហេងទិត្យ
57. កញ្ញា គង់ ស្រីភ្នំ
58. លោក ស៊ឹម សុភា
59. កញ្ញា ឆែម ស្រីគា
60. លោក ធឿន វិបុល
61. លោក ចៅ ពុទ្ធី
62. លោក រំចង់ សំណាង
63. លោក សឹង ជាតិ
64. លោក ថេង រតនា
65. កញ្ញា លីម គា
66. លោក ហម សុខហិរ្យ
67. លោក ហេង ហ៊ុន